



# គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១១

## សេចក្តីប្រកាសព័ត៌មាន (រំកិលប្រែ)

### ស្តីពី

### លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនឹង សមាគមន៍អាដហុក អង្គការ ទឹកដីសុវណ្ណភូមិ បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុង ឃុំ-សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៤៩ នាក់ (២២% ជាស្រ្តី) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរ ភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយ ទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

### **តម្រូវការជាអាទិភាព ទាំង ៥ ក្នុង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ**

#### **១. ការកសាងផ្លូវលំ និងស្ពាន**

- សាងសង់ផ្លូវចាក់កៅស៊ូ ចាប់ពីភូមិកណ្តាលទៅភូមិបន្ទាយមានជ័យ មានប្រវែង២៤គីឡូម៉ែត្រ មានទទឹង៨ ម៉ែត្រ ព្រមទាំងធ្វើស្ពាន៤កន្លែង ទី១នៅចំណុចភូមិកណ្តាលប្រវែង៦ម៉ែត្រ ទទឹង៨ម៉ែត្រ ទី២នៅចំណុច ភូមិថ្មី ប្រវែង៦ម៉ែត្រ ទទឹង៨ម៉ែត្រ ទី៣នៅចំណុចភូមិប្រាំមីនាប្រវែង៦ម៉ែត្រ ទទឹង៨ម៉ែត្រ និងទី៤នៅ ចំណុចភូមិថ្មីត្រប្រវែង៦ម៉ែត្រ ទទឹង៨ម៉ែត្រ។ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥។
- លើកគ្រឹះផ្លូវ និងធ្វើផ្លូវលំថ្មីពីភូមិតាសុង ដល់ភូមិក្តិបថ្ម មានប្រវែង២០គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្ពស់១ ម៉ែត្រ។ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤។
- ធ្វើផ្លូវលំក្រាលគ្រួសក្រហម ពីភូមិប្រាំមីនាដល់ភូមិតាសុង មានប្រវែង២០៥៥ម៉ែត្រ ទទឹង៦ម៉ែត្រ កម្ពស់ ១ម៉ែត្រ បាតក្រោម៨ម៉ែត្រ។ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥។

#### **២. ការបង្កើតទីផ្សារសម្រាប់លក់ផលិតផលកសិកម្ម បញ្ចុះតម្លៃប្រេងសាំង និងជីសឹម**

- សុំបង្កើតទីផ្សារសម្រាប់លក់ផលិតផលកសិកម្មក្នុងឃុំគោករមៀត (ជាស្តង់ ឬទីលាន)បន្ថែម និងផ្តល់ តម្លៃឱ្យបានសមរម្យសម្រាប់ផលិតផលកសិកម្មផ្សេងៗ ដូចជា៖ ដំឡូងមីស្រស់១គីឡូក្រាមតម្លៃ១០០០

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតអាស្រ័យលើប្រកបដោយប្រសិទ្ធភាព ប្រជាជនមានសិទ្ធិបោះឆ្នោត និងមានគុណភាពខ្ពស់។

រៀល ដំឡូងមីស្កូត១គីឡូក្រាមតម្លៃ១៣០០រៀល ស្រូវ១គីឡូក្រាមតម្លៃ២០០០រៀល។ សូមអនុវត្តពីឆ្នាំ ២០១២ទៅ។

- បញ្ចុះតម្លៃប្រេងសាំង ដោយ១លីត្រតម្លៃ៥០០០រៀល មកនៅត្រឹមតម្លៃ៣៥០០រៀល និងបញ្ចុះតម្លៃប្រេង ម៉ាស៊ូត១លីត្រតម្លៃ៤៦០០រៀល មកត្រឹមតម្លៃ៣៣០០រៀល។ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ ២០១២ខាងមុខ នេះតទៅ។
- សុំឲ្យជួយបញ្ចុះតម្លៃជីគីមី ក្បាលគោ ជីស ជីDAP ក្នុង១ការ៉ុង៥០គីឡូក្រាមតម្លៃ១៦ម៉ឺនរៀល មកត្រឹម តម្លៃ១០ម៉ឺនរៀល។ សូមចាប់ផ្តើមអនុវត្តពីដើមឆ្នាំ២០១២តទៅ។

**៣. ការសាងសង់ប្រព័ន្ធធារាសាស្ត្រ**

- សាងសង់អាងស្តុបទឹកនៅភូមិកណ្តាល មានប្រវែង១១០០ម៉ែត្រ ទទឹង៤ម៉ែត្រ និងកម្ពស់៣ម៉ែត្រ។ សូម ចាប់ផ្តើមពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥។
- ជួសជុលទំនប់ទឹកនៅភូមិស្រែល្អ មានប្រវែង២៥០០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្ពស់២ម៉ែត្រ និងក្រាលគ្រួស ក្រហមពីលើខ្នងទំនប់សម្រាប់ជាផ្លូវធ្វើដំណើរ ព្រមទាំងធ្វើទ្វារទឹក៣កន្លែង ទី១នៅត្រង់ចំណុចតូ ប្រឡាយស្រែល្អ ទី២នៅត្រង់ចំណុចតូប្រឡាយភូមិវល្លិព្រៃង និងទី៣នៅត្រង់ចំណុចតូប្រឡាយភូមិយាវ តាមស្តង់ដាររបស់មន្ទីរអភិវឌ្ឍន៍ ។ សូមអនុវត្តចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ ។

**៤. វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម កាត់ដេរ និងកាត់សក់**

- សុំផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់យុវជនដែលបោះបង់ការសិក្សា ទៅលើការងារចិញ្ចឹម សត្វដូចជា ជ្រូក មាន់ ទា ត្រី និងបណ្តុះផ្សិត ឲ្យបានយ៉ាងហោចណាស់២វគ្គក្នុងមួយឆ្នាំ ដោយក្នុង១វគ្គ មានរយៈពេល៣ថ្ងៃ និងមានអ្នកចូលរួម៣០នាក់។ សូមចាប់ផ្តើមបណ្តុះបណ្តាលពីឆ្នាំ២០១២ ដល់ឆ្នាំ ២០១៤។ (សរុបទាំងអស់ស្មើនឹង៦វគ្គ សម្រាប់រយៈពេល៣ឆ្នាំ)។
- សុំបើកវគ្គបណ្តុះបណ្តាលជំនាញកាត់ដេរ សម្រាប់ក្មេងស្រីដែលបោះបង់ការសិក្សាចំនួន២វគ្គ ក្នុង១ឆ្នាំ ដោយមួយវគ្គមានរយៈពេល៣ខែទៅ៦ខែ និងមានអ្នកចូលរួមក្នុងមួយវគ្គចំនួន២០នាក់។ សូមចាប់ផ្តើម បណ្តុះបណ្តាលពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤។ (សរុបទាំងអស់ស្មើនឹង៦វគ្គ សម្រាប់រយៈពេល៣ឆ្នាំ)។
- សុំបើកវគ្គបណ្តុះបណ្តាលកាត់សក់ និងវគ្គជួសជុលគ្រឿងម៉ាស៊ីនម៉ូតូ គោយន្ត ដល់ជនពិការ ដោយសារ គ្រាប់មីនឲ្យបាន២វគ្គក្នុង១ឆ្នាំ ដោយ១វគ្គមានរយៈពេល៣ខែដល់៦ខែ មានអ្នកចូលរួម៣០នាក់ ក្នុង១ វគ្គ ។ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២តទៅ។

**៥. ការសាងសង់អាគាររងចាំ សាលារៀន និងបន្ទប់អាណាម័យ**

- សុំសាងសង់អាគាររងចាំ១ខ្នង មានបណ្តោយ១២ម៉ែត្រ ទទឹង៩ម៉ែត្រ និងកម្ពស់៧ម៉ែត្រ នៅក្នុងមណ្ឌល សុខភាពភូមិស្ពាន។ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣។

- ស្នើសុំពេទ្យឆ្លុះបំបែកជំនាញ ចំនួន២នាក់ សម្រាប់បំរើការងារនៅមណ្ឌលសុខភាពភូមិបន្ទាយមានរឺទ្វី។ សូមចាប់ផ្តើមពីឆ្នាំ២០១២តទៅ។
- សុំសាងសង់សាលារៀនចំនួន២ខ្នង រួមមាន១២បន្ទប់នៅភូមិគោកព្រិច តាមស្តង់ដាររបស់ក្រសួងអប់រំ។ សូមអនុវត្តពីឆ្នាំ២០១២ ដល់២០១៥។
- សុំសាងសង់សាលារៀន១ខ្នង មាន៥បន្ទប់ នៅភូមិកណ្តាលទៅតាមស្តង់ដាររបស់ក្រសួងអប់រំ។ សូមចាប់ផ្តើមឆ្នាំ២០១២នេះតទៅ។
- សុំសាងសង់បង្គន់អនាម័យតាមផ្ទះ ចំនួន៣៦៥៦បង្គន់ នៅក្នុងឃុំគោករមៀត ទៅតាមស្តង់ដាររបស់មន្ទីរអភិវឌ្ឍន៍។ សូមចាប់ផ្តើមពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **ចាន់ សំរេច** តំណាងគណបក្សសមរង្ស៊ី និងជាជំទប់ទី១ឃុំគោករមៀត បានមានប្រសាសន៍ថា « ខ្ញុំមានការត្រេកអរដែលអង្គការខុមហ្វ្រែលបានបើកសិក្ខាសាលានៅទីនេះ ព្រោះមានសារៈសំខាន់ដើម្បីឲ្យប្រជាពលរដ្ឋបានលើកកម្ពស់ការងារ និងឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតយល់ដឹងពីការចូលរួម អភិវឌ្ឍន៍មូលដ្ឋានភូមិឃុំ។ ខ្ញុំនឹងដាក់បញ្ចូលក្នុងផែនការ និងធ្វើឲ្យបាន១០០%នៅពេលដែលគណបក្សសមរង្ស៊ី ជាប់ឆ្នោតជាមេឃុំ»។

លោក **ខួញ យួន** តំណាងគណបក្សហ៊្វុនស៊ិនប៉ិច និងជាជំទប់ទី២ បានមានប្រសាសន៍ថា «ការលើកផែនការណ៍ទាំង៥ចំនុចថ្ងៃនេះមានសារៈសំខាន់ខ្លាំងណាស់ដើម្បីដាក់បញ្ចូលក្នុងផែនការវិនិយោគឃុំ ខ្ញុំសន្យាថា និងធ្វើការអភិវឌ្ឍន៍តាមឃុំមានលទ្ធភាព បើសិនគណបក្សហ៊្វុនស៊ិនប៉ិចជាប់ឆ្នោតជាមេឃុំ ខ្ញុំអនុវត្តឲ្យបាន១០០% ហើយខ្ញុំសូមថ្លែងអំណរគុណដល់អង្គការខុមហ្វ្រែលដែលមកធ្វើសិក្ខាសាលានៅទីនេះដើម្បីឲ្យប្រជាពលរដ្ឋបានបញ្ចេញមតិ គំនិតដោយផ្ទាល់ និងការចង់បានរបស់ពួកគាត់ដើម្បីឲ្យភាគីពាក់ព័ន្ធត្រៀមលក្ខណៈឆ្លើយតប»។

លោកស្រី **ស្រៀម ភឹម** ជាក្រុមប្រឹក្សាឃុំ មកពីគណបក្សប្រជាជនកម្ពុជា មានមតិថា «ខ្ញុំនឹងបញ្ចូលតម្រូវការដែលបានរកឃើញថ្ងៃនេះដាក់ក្នុងផែនការអភិវឌ្ឍន៍ឃុំ។ ហើយខ្ញុំមិនហ៊ានសន្យាធ្វើឲ្យបាន១០០%ទេ គឺធ្វើទៅតាមជំហានៗ ដែលឃុំមានលទ្ធភាពអាចធ្វើបាន»។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។

២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ របស់ខ្លួន។

៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ជាចម្រើនយល់នឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាច ឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និង ការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

<sup>1</sup>សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **ឃួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-កញ្ញា **ភោគ ស្រីពេជ្រ** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០៨៩ ៨១ ៨១ ៧៦

**បេសកកម្ម** ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមាន ដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំ ដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រម ទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិន លំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះ បញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រម ទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្ស ពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

<sup>1</sup> No 063